


វិធានការណ៍តាមជំហានឆ្ពោះទៅកាន់ ការបើកឡើងវិញប្រកបដោយសុវត្ថិ ភាពក្នុងខោនធី LOS ANGELES

ខោនធី Los Angeles បានធ្វើការរួមគ្នាដើម្បីបន្ថយការរីករាលដាលជំងឺ COVID-19 ដោយអនុវត្តតាមបទបញ្ជាសុវត្ថិភាពនៅផ្ទះ។ នៅពេលដែលយើងមានផែនការដើម្បីឡើងវិញ និងការសម្រាកមានសុវត្ថិភាពនៅផ្ទះ យើងចែករំលែកអំពីផែនទីបង្ហាញផ្លូវរបស់នាយកដ្ឋានសាធារណៈ សុខភាពដើម្បីការជាសះស្បើយឡើងវិញ។ នេះផ្តល់ជូននូវគោលដៅសម្រាប់បើកឡើងវិញដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។

ការការពារនៅក្នុង កន្លែង មុនពេលបើក

ដំណើរការសម្រាប់ការបើក ដំណើរការឡើងវិញតាមដំណាក់កាល

- ធានាសមត្ថភាពប្រព័ន្ធចែទាំសុខភាព
- ការការពារប្រជាជនដែលងាយរងគ្រោះ
- ធានាសមត្ថភាពរបស់សុខភាពសាធារណៈក្នុងការធ្វើតេស្ត តាមដាន និងដាក់នៅដោយឡែក
- បង្កើតពិធីសារដើម្បីថែរក្សាបុគ្គលិក និងប្រជាជនឱ្យមានសុវត្ថិភាព



ដំណាក់កាល 5 ជំហាន បើកដំណើរការម្តងទៀតដោយផ្អែកលើហានិភ័យ

ដំណាក់កាលទី1	ដំណាក់កាលទី2 ពេលនេះ	ដំណាក់កាលទី3 TBD	ដំណាក់កាលទី4 TBD	ដំណាក់កាលទី5 TBD
បទបញ្ជាមានសុវត្ថិភាពដោយនៅផ្ទះ ផែនការដើម្បីការជាសះស្បើយឡើងវិញ	<ul style="list-style-type: none"> ហាងផ្កា កន្លែងលក់ទំនិញរាយហាងលក់រថយន្ត កន្លែងរាយកូនគោល និងផ្លូវថ្នល់ អាជីវកម្មមានហានិភ័យទាបផ្សេងៗ (រោងចក្រផលិតទំនិញ ការិយាល័យ ហាងទំនិញ) កន្លែងថែទាំសុខភាពចាំបាច់ កន្លែងកម្សាន្តក្រៅផ្ទះ និងបណ្ណាល័យផ្សេងៗ សារមន្ទីរ មជ្ឈមណ្ឌលវប្បធម៌វិចិត្រសាលផ្សេងៗ 	<ul style="list-style-type: none"> អាជីវកម្មដែលមានហានិភ័យខ្ពស់ផ្សេងៗ (កន្លែងសាក់ខ្លួន ហាងម៉ាស្សា បារ/ក្លឹបហាត់) រោងភាពយន្តនានា និងកន្លែងលេងបូលីញ សាលារៀនចំណេះដឹងទូទៅ K-12 មហាវិទ្យាល័យ និងសាកលវិទ្យាល័យ 	<ul style="list-style-type: none"> អាជីវកម្មដែលមានហានិភ័យខ្ពស់បំផុត (កន្លែងកម្សាន្តផ្សេងៗ) កន្លែងជួបប្រជុំជុំ ព្រឹត្តិការណ៍កីឡា និងអ្នកទស្សនាផ្សេងៗ 	ដំណើរការប្រក្រតីពេញលេញ

ធ្វើផែនការសម្រាប់ការបើកដំណើរ ការមានសុវត្ថិភាពឡើងវិញ

តើយើងកំពុងរាលដាល យឺតៗមែនទេ?

វិស័យនីមួយៗនឹងមានពិធីការបើកឡើងវិញដែលឆ្លើយតបទៅនឹងបញ្ហាដែលកូរ៉ូណាផ្សេងៗដូចគ្នាទៅនេះ៖

- ការការពារ និងគាំទ្រដល់សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក និងអតិថិជន
- ធានាមានគម្លាតរាងកាយសមរម្យ
- ធានាមានការត្រួតពិនិត្យការឆ្លងមាត់ត្រឹមត្រូវ
- ទំនាក់ទំនងជាមួយសាធារណៈ
- ធានាថាប្រជាជនងាយរងគ្រោះទទួលបានសេវាប្រកបដោយសមធម៌

- តើមានសមត្ថភាពបំណុលក្នុងការបន្ថយការរាលដាលជំងឺ?
- តើយើងអាចបន្ថយការរាលដាលជំងឺឱ្យមានប្រសិទ្ធភាពតាមវិធីណា?

- តើយើងមានសមត្ថភាពមន្ទីរពេទ្យគ្រប់គ្រាន់ រួមមានបន្ទប់ថែទាំជំងឺ និងគ្រែសម្រាប់ ICU ដែរ ឬទេ?
- តើមានសម្ភារៈការពារផ្ទាល់ PPE គ្រប់គ្រាន់សម្រាប់បុគ្គលិកថែទាំជំងឺគ្រប់គ្នាដែរ ឬទេ?
- តើយើងមានសមត្ថភាពធ្វើតេស្តជំងឺ និងសម្ភារៈធ្វើតេស្តគ្រប់គ្រាន់ដែរ ឬទេ?
- តើយើងមានករណីជំងឺគ្រប់គ្រាន់ និងមានសមត្ថភាពតាមដានករណីជំងឺដែរ ឬទេ?
- តើអគ្រាមរណភាពតាមអាយុ ស្ថានភាព ភាពក្រីក្រ និងពូជសាសន៍ / ជាតិសាសន៍ មានស្ថេរភាពដែរឬទេ?
- តើអគ្រាស្នាក់នៅមន្ទីរពេទ្យតាមអាយុ ស្ថានភាពភាពក្រីក្រ និងពូជសាសន៍ / ជាតិសាសន៍ មានស្ថេរភាពដែរឬទេ?
- តើប្រជាជនដែលប្រឈមនឹងហានិភ័យខ្ពស់ទាំងអស់អាចមានសមត្ថភាពធ្វើតេស្តគ្រប់គ្រាន់ដែរ ឬទេ?